



Disability
Rights
California

ប្រព័ន្ធការពារ និងតស៊ូមតិរបស់រដ្ឋកាលីហ្វ័រនីញ៉ា

អ្នកដាក់ពាក្យសុំ និងអ្នកទទួលអត្ថប្រយោជន៍ SSI ៖ សិក្សាអំពីជំនួយជាសម្ភារៈប្រយោជន៍ និងការថែទាំ (ISM, In-Kind Support and Maintenance)

ខែមិថុនា ឆ្នាំ 2019 ឯកសារបោះពុម្ពផ្សាយ លេខ 5382.06 - ភាសាខ្មែរ

តើអ្វីគឺជាជំនួយជាសម្ភារៈប្រយោជន៍ និងការថែទាំ?

ជំនួយជាសម្ភារៈ ប្រយោជន៍ និងការថែទាំ (ISM, In-Kind Support and Maintenance) គឺជាប្រាក់ចំណូលក្រៅមុខរបរ ក្នុងទ្រង់ទ្រាយជាអាហារ និង/ឬជម្រក។ ISM កើតឡើងនៅពេលមាននរណាម្នាក់ចេញប្រាក់ជំនួស ឬផ្តល់ឲ្យអ្នក នូវអាហារ និង/ឬទីជម្រក។ ISM រួមបញ្ចូលនូវរបស់ដែលមិនមែនជាប្រាក់ ដែលអាចយកទៅលក់ ឬផ្តល់ជូនដើម្បីបានមកវិញនូវអាហារ និង/ឬទីជម្រក។

ISM ខាងក្រៅ គឺជាអាហារ និង/ឬទីជម្រក ដែលមាននរណាម្នាក់នៅខាងក្រៅគ្រួសារបានផ្តល់ឲ្យគ្រួសារអ្នក។ ISM ខាងក្នុងគឺជាអាហារ និងទីជម្រក ដែលមាននរណាម្នាក់នៅខាងក្នុងគ្រួសារផ្តល់ឲ្យអ្នក។ មានបទបញ្ញត្តិពិសេសសម្រាប់កំណត់តម្លៃចំពោះរបស់ដែលត្រូវចាត់ជា ISM ។

តើហេតុអ្វីបានជាមានសារៈសំខាន់ដែលយើងត្រូវដឹងអំពី ISM?

ISM អាចកាត់បន្ថយបរិមាណអត្ថប្រយោជន៍ SSI ដែលអ្នកត្រូវបានទទួល។ ដោយសារថា អត្ថប្រយោជន៍ SSI ដែលអ្នកត្រូវបានទទួលបាន គឺត្រូវប្រើសម្រាប់ការចំណាយថ្លៃ អាហារ និងទីជម្រក ដូច្នេះហើយ រដ្ឋបាលសុខុមាលភាពសង្គម (SSA, Social Security Administration) ត្រូវការដឹងថា តើអ្នកមានបានទទួលជំនួយផ្នែកអាហារ និង/ឬជម្រកពីប្រភពផ្សេងដែរឬទេ។ រដ្ឋបាល SSA ប្រើបរិមាណប្រាក់ចំណូលរបស់អ្នក សម្រាប់គណនាអត្ថប្រយោជន៍ SSI ដើម្បីចេញសែកឲ្យអ្នក។ រដ្ឋបាល SSA ពិនិត្យមើលបរិមាណប្រាក់ចំណូលពីមុខរបរ (ការងារ) និង ប្រាក់ចំណូលក្រៅមុខរបរ (ប្រភពប្រាក់ចំណូលក្រៅការងារ)។ ប្រាក់ចំណូលពីការងារនិងក្រៅការងារ ដែលអ្នករកបានកាន់តែច្រើនធ្វើឲ្យអត្ថប្រយោជន៍ (សែក) SSI កាន់តែតិច។ ចំណូលដែលមិនមែនជាប្រាក់ គឺជាទ្រង់ទ្រាយនៃប្រាក់ចំណូលក្រៅមុខរបរ ដែលអាចធ្វើឲ្យបរិមាណទឹកប្រាក់ជំនួយពី SSI ដែលអ្នកទទួលបានត្រូវថយចុះ។

តើនឹងអាចមានអ្វីកើតឡើង បើខ្ញុំមិនបានរាយការណ៍អំពី ISM?

ការខកខានមិនរាយការណ៍អំពី ISM គឺអាចបណ្តាលឲ្យរដ្ឋបាល SSA ផ្តល់ប្រាក់ជំនួយឲ្យអ្នកលើសចំនួនដែលអ្នកត្រូវបានទទួលបាន។ ដែលចំណុចនេះ អាចបណ្តាល

ឲ្យរដ្ឋបាលបើកប្រាក់ឲ្យអ្នកលើសចំនួនកំណត់។ បើសិនជាមានការបើកប្រាក់ជំនួយឲ្យអ្នកលើសចំនួនកំណត់ រដ្ឋបាល SSA នឹងសុំឲ្យអ្នកសងប្រាក់លើសដែលអ្នកមិនត្រូវទទួលបាននោះមកវិញ។

តើខ្ញុំអាចចៀសវាង ISM ឬចៀសវាងការបើកប្រាក់ជំនួយឲ្យលើសកំណត់ដោយសារ ISM ដោយរបៀបណា?

អ្នកអាចចៀសវាង ISM ឬចៀសវាងការទទួលបានប្រាក់ជំនួយលើសបរិមាណកំណត់ដោយការបង់ប្រាក់ចំណែកនៃការចំណាយក្នុងគ្រួសារអ្នកឲ្យបានត្រឹមត្រូវ។

តើរដ្ឋបាលសន្តិសុខសង្គមអាចដឹងបានដោយរបៀបណាថាខ្ញុំបានទទួល ISM?

រដ្ឋបាល SSA ប្រើប្រាស់ឯកសាររៀបចំការរស់នៅរបស់អ្នក សម្រាប់កំណត់រកមើលថាតើអ្នកទទួលបាន ISM ឬទេ ព្រមទាំងគិតអំពីតម្លៃនៃ ISM ដែលអ្នកទទួលបានផងដែរ។ រដ្ឋបាល SSA នឹងកំណត់រកមើលថាតើអ្នករស់នៅក្នុងគ្រួសារខ្លួនឯង រស់នៅក្នុងគ្រួសារអ្នកដទៃ ឬក៏មិនរស់នៅក្នុងគ្រួសារដើម្បីទទួលបាន ISM ។

- **ការរស់នៅក្នុងគ្រួសាររបស់អ្នក** : បើអ្នករស់នៅតែឯងមានឈ្មោះជាម្ចាស់កម្មសិទ្ធិចំពោះផ្ទះដែលអ្នករស់នៅ ចេញថ្លៃជួលផ្ទះដែលអ្នករស់នៅ ឬចេញថ្លៃចំណាយក្នុងគ្រួសារទៅតាមចំណែករបស់អ្នក ចំណុចនេះ រដ្ឋបាល SSA ចាត់ទុកថា អ្នកកំពុងរស់នៅក្នុងគ្រួសាររបស់អ្នក។
- **ការរស់នៅក្នុងគ្រួសារអ្នកដទៃ** : បើអ្នករស់នៅជាមួយអ្នកដទៃ ហើយមិនមែនជាម្ចាស់កម្មសិទ្ធិនៃផ្ទះនោះ មិនបង់ថ្លៃជួលផ្ទះ ឬក៏មិនបង់ថ្លៃចំណាយក្នុងគ្រួសារជាចំណែករបស់អ្នក រដ្ឋបាល SSA ចាត់ទុកថា អ្នកកំពុងរស់នៅជាមួយគ្រួសារអ្នកដទៃ។
- **មិនរស់នៅជាមួយគ្រួសារ** : បើអ្នករស់នៅបណ្តោះអាសន្នជនអនាថា ឬរស់នៅក្នុងមណ្ឌល រដ្ឋបាល SSA មិនចាត់ទុកថា អ្នកកំពុងរស់នៅជាមួយគ្រួសារឡើយ។

តើខ្ញុំអាចកំណត់បានដូចម្តេចថាខ្ញុំត្រូវចំណាយប៉ុន្មានចំពោះចំណែករបស់ខ្ញុំក្នុងការចំណាយក្នុងគ្រួសារ?

ត្រូវយកការចំណាយប្រចាំខែចំពោះថ្លៃអាហារ និងទិញម្ហូបបូកបញ្ចូលគ្នា រួចចែកនឹងចំនួនមនុស្សដែលកំពុងរស់នៅក្នុងផ្ទះនោះ។ ក្នុងការកំណត់ចំនួនមនុស្សរស់នៅក្នុងផ្ទះមួយ គឺតែមិនគិតអំពីអាយុរបស់មនុស្សម្នាក់ៗឡើយ។ ទិញម្ហូប គឺរួមបញ្ចូលនូវថ្លៃជួលផ្ទះ ថ្លៃចំណាយអីប៊ូតែក (គឺមិនមែនខ្ទង់ឥណទានភាគលាភទេ) ថ្លៃបង់ពន្ធអចលនទ្រព្យ ថ្លៃធានារ៉ាប់រងផ្ទះដែលអ្នកជាប់អីប៊ូតែកត្រូវជាប់កាតព្វកិច្ច ថ្លៃឥណទានកំដៅផ្ទះ ថ្លៃហ្គាស ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃសម្រាម (មិនមែនថ្លៃប្រើប្រាស់ទូរស័ព្ទឡើយ)។ អាហារ គឺរួមបញ្ចូលនូវអីដែលអ្នកហូប និងផឹក តែមិនរួមបញ្ចូលនូវរបស់មួយចំនួនដែលទិញនៅតាមហាងចាប់ហួយឡើយ។ ឧទាហរណ៍ : ផលិតផលធ្វើពីក្រដាស សាប៊ូ និងចំណីសត្វចិញ្ចឹម។

ឧទាហរណ៍ពីរបៀបគណនា និងចេញការចំណាយចំណែករបស់អ្នក ដើម្បីចៀសវាង ISM :

- បរិមាណប្រាក់ជំនួយ SSI ប្រចាំខែរបស់អ្នក សម្រាប់ឆ្នាំ 2019 គឺ \$931.72

- អ្នករស់នៅក្នុងផ្ទះមួយដែលមានសមាជិកសរុប 4 នាក់ (អ្នកផ្សេង 3 នាក់ និងអ្នកម្នាក់ទៀត)
- សរុបការចំណាយលើអាហារ និងទីជម្រក សម្រាប់គ្រួសារនេះ ក្នុងមួយខែគឺ \$3,000
- ចំណែកនៃការចំណាយរបស់អ្នកក្នុងមួយខែគឺ \$750 (1/4 នៃចំនួន \$3000)
- បើអ្នកយកប្រាក់អត្ថប្រយោជន៍ SSI របស់អ្នកចំនួន \$931.72 សម្រាប់ចេញចំណែកនៃការចំណាយនេះ គឺមានន័យថា អ្នកមិនមាន ISM ឡើយ ដូច្នោះ អ្នកត្រូវបន្តទទួលបានប្រាក់ជំនួយ \$931.72 ក្នុងមួយខែ ហើយរដ្ឋបាល SSA នឹងចាត់ទុកថា អ្នកកំពុងរស់នៅជាមួយគ្រួសារអ្នក ។

ឧទាហរណ៍ អំពីការមិនចេញការចំណាយជាចំណែករបស់អ្នក ដោយសារអ្នកទទួលបានជំនួយ ISM គឺ ៖

បើចំណែកការចំណាយរបស់អ្នកក្នុងមួយខែគឺ \$750 ហើយអ្នកចេញការចំណាយតិចជាង \$750 ក្នុងមួយខែ គឺមានន័យថា អ្នកមិនបានចេញការចំណាយជាចំណែករបស់អ្នកឡើយ ។ ត្រង់នេះក៏កើតឡើងផងដែរ ក្នុងករណីដែលចំណែកការចំណាយរបស់អ្នកមានបរិមាណច្រើនជាងអត្ថប្រយោជន៍ SSI ប្រចាំខែរបស់អ្នក ។ រដ្ឋបាល SSA នឹងយកតម្លៃនេះ មកគិតជាជំនួយ ISM របស់អ្នក ។ រដ្ឋបាល SSA ក៏នឹងចាត់ទុកថា អ្នកកំពុងរស់នៅជាមួយគ្រួសារផងដែរ ។

តើរដ្ឋបាល SSA គិតតម្លៃ ISM ដោយរបៀបណា?

តម្លៃនៃជំនួយ ISM ដែលអ្នកបានទទួលក្នុងខែណាមួយ គឺអាស្រ័យលើការរៀបចំការរស់នៅអចិន្ត្រៃយ៍របស់អ្នក គិតត្រឹមថ្ងៃទី 1st នៃខែនោះ ។ មានរូបមន្តចំនួនពីរ ដែលរដ្ឋបាល SSA ប្រើ ក្នុងការគិតតម្លៃជំនួយ ISM ៖

- រូបមន្តកាត់តម្លៃមួយភាគបី (VTR, Value of the One-Third Reduction Rule) ។ ជួនកាល រូបមន្ត VTR គេហៅថា “ការរស់នៅជាមួយគ្រួសារអ្នកផងដែរ” ។
- រូបមន្តប៉ាន់តម្លៃអតិបរមា (PMV, Presumed Maximum Value Rule)

រូបមន្តកាត់តម្លៃមួយភាគបី (VTR, Value of the One-Third Reduction)

គេប្រើរូបមន្ត VTR នៅពេលអ្នកទទួលបានជំនួយជាអាហារ និងទីជម្រកពីក្នុងគ្រួសារ ហើយអ្នកមិនចេញថ្លៃការចំណាយជាចំណែករបស់អ្នក លើថ្លៃអាហារ និងទីជម្រក ចំពោះគ្រួសារនោះ ។

រដ្ឋបាល SSA គិតតម្លៃចំពោះ ISM នេះ ដែលមានបរិមាណ 1/3 នៃអត្រារបស់សហព័ន្ធចំពោះអត្ថប្រយោជន៍ (FBR, federal benefit rate) SSI ។ ត្រង់នេះ គឺបង្កផលប៉ះពាល់ចំពោះបរិមាណអត្ថប្រយោជន៍ SSI ដែលអ្នកត្រូវទទួលបាន ។ អត្រា FBR សម្រាប់ឆ្នាំ 2019 គឺ \$771 ។ អត្រា FBR សម្រាប់ឆ្នាំ 2019 គឺ \$771 ។ ចំណែកសហព័ន្ធនៃសែកអត្ថប្រយោជន៍ SSI របស់អ្នកនឹងត្រូវកាត់បន្ថយ 1/3 ។ នៅកាលបរិច្ឆេទនៃការបង្កើតគ្រួសារ គ្មានទីក្នុងការបង់ប្រាក់បង្កប់ចំពោះប្រាក់អត្ថប្រយោជន៍ SSI ដែលបើកជូនដោយ

សហព័ន្ធ។ បើអ្នកស្ថិតនៅក្រោមរូបមន្ត VTR ឬកំពុង “រស់នៅជាមួយគ្រួសារដទៃ” អត្ថប្រយោជន៍ SSI របស់អ្នកមានចំនួន \$678.24 ក្នុងមួយខែ ក្នុងឆ្នាំ 2019 ។

ព័ត៌មានផ្សេងទៀតអំពី VTR

- បើសិនជាត្រូវប្រើរូបមន្ត VTR រដ្ឋបាល SSA មិនរាប់តម្លៃជំនួយ ISM ផ្សេង ដែលអ្នកបានទទួលឡើយ ។
- បើសិនជាត្រូវប្រើរូបមន្ត VTR ទោះបីជាភាពខុសគ្នារវាងអ្វីដែលអ្នកបង់ និង ចំណែកនៃការចំណាយរបស់អ្នកមានចំនួនខុសគ្នាត្រឹមតែ \$40 ក៏ដោយ ក៏ ជំនួយរបស់អ្នកនៅតែត្រូវ កាត់បន្ថយចំនួនមួយភាគបីដែរ ។
- បើអ្នកគ្រាន់តែស្នាក់នៅបណ្តោះអាសន្ន ជនអនាថា ឬរស់នៅក្នុងមណ្ឌល រូបមន្ត VTR មិនអាចយកមកប្រើបានទេ ដោយសារតែរដ្ឋបាល SSA មិនចាត់ទុកថាអ្នក រស់នៅជាមួយគ្រួសារឡើយ ។ តម្លៃនៃជំនួយ ISM ត្រូវគិតដោយប្រើរូបមន្ត PMV ។
- បើអ្នករស់នៅតែម្នាក់ឯង រូបមន្ត VTR មិនអាចអនុវត្តបានឡើយ ដោយសារ មិន មានសមាជិកណាម្នាក់ផ្សេងក្នុងគ្រួសារ អាចផ្តល់ជំនួយ ISM ដល់អ្នកឡើយ ។ ជំនួយ ISM ណាមួយ ដែលអ្នកបានទទួលពីខាងក្រៅគ្រួសារត្រូវគិតជាតម្លៃដោយ ប្រើរូបមន្ត PMV ។

រូបមន្តប៉ាន់ប្រមាណតម្លៃអតិបរមា (PMV, Presumed Maximum Value)

រូបមន្ត PMV ត្រូវយកមកប្រើ នៅពេលដែលមិនអាចប្រើរូបមន្ត VTR បាន សម្រាប់ កំណត់តម្លៃនៃជំនួយ ISM ដែលអ្នកបានទទួល ។ ឧទាហរណ៍ នៅពេលអ្នកទទួលបាន ជំនួយជាអាហារ ឬជម្រក (តែមិនមែនទាំងពីរមុខ) ពិនរណាម្នាក់ រូបមន្ត PMV គឺ 1/3 នៃអត្រាអត្ថប្រយោជន៍កំណត់ដោយសហព័ន្ធ ឬក៏នឹងចំនួន \$20 ។ ទោះជាយ៉ាងណាក៏ ដោយ បើអ្នកអាចបង្ហាញថាបរិមាណជំនួយ ISM របស់អ្នកមានចំនួនតិចជាងតម្លៃ តាមរូបមន្ត PMV រដ្ឋបាល SSA នឹងយកតម្លៃដែលទាបជាងតម្លៃតាមរូបមន្ត PMV មក គិតជាប្រាក់ចំណូលក្រៅមុខរបរ ។ បើសិនជាបរិមាណជំនួយ ISM របស់អ្នកមាន បរិមាណតិចជាងបរិមាណតាមរូបមន្ត PMV តម្លៃជំនួយ ISM របស់អ្នកត្រូវគិតទៅតាម អត្រាទីផ្សារបច្ចុប្បន្ន ឬគិតទៅតាមតម្លៃជាក់ស្តែង ដោយយកតម្លៃមួយណាដែលទាប ជាង ។

តើអ្វីដែលមិនត្រូវយកមកគិតថាជា ISM?

- នៅពេលមាននរណាម្នាក់ជួយចេញថ្លៃប្រើទូរស័ព្ទ ថ្លៃធានារ៉ាប់រងរថយន្ត ថ្លៃ ពេទ្យសត្វ ថ្លៃចៀវសារព័ត៌មាន ឬថ្លៃទូរទស្សន៍ខ្សែកាប ។
- តម្លៃនៃប័ណ្ណថ្លៃអាហារ (food stamps) ។ គិតត្រឹមថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2019 អ្នក ដែលកំពុងទទួលបានជំនួយអត្ថប្រយោជន៍ SSI អាចមានសិទ្ធិទទួលបានជំនួយ ប័ណ្ណថ្លៃអាហារ (នៅរដ្ឋកាលីហ្វ័រនីញ៉ា គេហៅថា CalFresh) ។ ប័ណ្ណថ្លៃអាហារ របស់អ្នក មិនបង្កផលប៉ះពាល់ចំពោះបរិមាណអត្ថប្រយោជន៍ SSI របស់អ្នកឡើយ ។ សម្រាប់ព័ត៌មានបន្ថែមពីរបៀប ដែលអ្នកទទួលបានពី SSI អាចដាក់ពាក្យ សុំជំនួយអត្ថប្រយោជន៍អាហារ CalFresh សូមចូលមើលក្នុង CalFreshFood.org
- សេវាកម្ម និងរបស់របរ ដែលអាចដោះដូរជាអាហារ និងទីជម្រក ។

- ប្រាក់ចំណូលដែលស្ថិតក្នុងលក្ខណៈវិនិច្ឆ័យ ចំពោះប្រាក់ចំណូលក្រៅការងារ ដែលបានទទួលមិនញឹកញាប់ ឬមិនទៀងទាត់។ ឧទាហរណ៍ ៖ អាហារពេល ល្ងាយក្នុងទិវាបុណ្យថ្ងៃអំណរគុណ (Thanksgiving) ជាមួយគ្រួសារអ្នក។
- ប្រាក់ចំណូលដែលមិនមានតម្លៃទិវារបច្ចុប្បន្ន។ ឧទាហរណ៍ ៖ អាហារដែលគេបោះ ចោល ឬទិវាជម្រកជាទូរ ឬកន្លែងផ្សេងទៀត ដែលមិនមានភាពសមរម្យសម្រាប់ រស់នៅ។
- ប្រាក់ចំណូលដែលផ្តល់ជូនក្រោមកម្មវិធីសេវាកម្មវេជ្ជសាស្ត្រ ឬសង្គមកិច្ច របស់ រដ្ឋាភិបាល។ ឧទាហរណ៍ ៖ ជំនួយការចំណាយផ្នែកគេហកិច្ច។
- អ្នករស់នៅក្នុងគ្រួសារមួយ ដែលប្រាក់ចំណូលរបស់គ្រួសារនោះអាចយកមកគិត បាន ដូចជាប្រាក់ចំណូលរបស់ឪពុកម្តាយ ឬប្តីប្រពន្ធ។
- អ្នករស់នៅក្នុងគ្រួសារមួយ ដែលសមាជិកទាំងអស់ក្នុងគ្រួសារនេះ សុទ្ធតែទទួល បានជំនួយ ជា ប្រាក់ពីរដ្ឋសម្រាប់ចេញការចំណាយនានាដែលជាតម្រូវការ (បើទោះ បីជាអ្នកមិនបានជួយចេញថ្លៃចំណាយនានាសម្រាប់គ្រួសារនេះក៏ដោយ)។
- ទឹកប្រាក់ដែលមិនរាប់បញ្ចូល តាមច្បាប់របស់រដ្ឋាភិបាលសហព័ន្ធ។ ឧទាហរណ៍ ៖ ប្រាក់ទទួលបានក្រោមច្បាប់ជំនួយគ្រោះមហន្តរាយ (Disaster Relief Act) ឬប្រាក់ជំនួយក្នុងគ្រាអាសន្ន។
- ប្រាក់ជំនួយដែលទទួលបានជំនួសឱ្យការបាត់បង់ ការខូចខាត ឬធនធានដែល ត្រូវចោលរួច (រួមទាំងថ្លៃលំនៅដ្ឋានបណ្តោះអាសន្ន)។
- ប្រាក់ដែលមិនរាប់បញ្ចូល ក្រោមផែនការដែលបានទទួលការអនុម័តិ សម្រាប់ការ ឧបត្ថម្ភខ្លួនឯង (ផែនការ PASS, plan for self-support)។
- ថ្លៃអាហារ និងជម្រក ដែលទទួលបានក្នុងអំឡុងពេលអវត្តមានបណ្តោះអាសន្ន ពីគ្រួសារ។
- ថ្លៃបន្ទប់ និងថ្លៃរស់នៅ ដែលផ្តល់ឱ្យក្នុងអំឡុងពេលស្ថិតក្នុងមណ្ឌលដោយសារហេតុ ផលវេជ្ជសាស្ត្រ។
- កម្មវិធីដែលមានការធានាសង (Bona fide loans) ក្នុងទ្រង់ទ្រាយនៃកំរិតសម្រាប់ អាហារ និង/ឬទិវាជម្រក ដែលអ្នកត្រូវតែបង់សងវិញ។

តើខ្ញុំអាចបង្ហាញបានយ៉ាងដូចម្តេចថា ជំនួយផ្នែកអាហារ និងទិវាជម្រក មិនមែនជាជំនួយ ISM?

- បើអ្នកដាក់ពាក្យសុំជំនួយអត្ថប្រយោជន៍ SSI ហើយអ្នករស់នៅជាមួយអ្នកដទៃ ហើយអ្នកមិនមានប្រាក់ចំណូលសម្រាប់ជួយចេញការចំណាយរបស់គ្រួសារនោះ។ តែអ្នកអាចនឹង មានលទ្ធភាពជួយចេញការចំណាយរបស់គ្រួសារនេះបាន នៅពេលអ្នកទទួលបានជំនួយអត្ថប្រយោជន៍ SSI។ អ្នកអាចសុំខ្ចីប្រាក់ដែល មានតម្លៃស្មើនឹងចំណែកដែលអ្នកត្រូវជួយចេញ ក្រោមកិច្ចព្រមព្រៀងប្រាក់ កម្មវិធីដែលមានការធានាសង (bona fide loan) ។ បើសិនជាអ្នកមិនមានកិច្ចព្រម ព្រៀងខ្ចីទេ ហើយអ្នកមិនបានបង់ថ្លៃចំណែកនៃការចំណាយរបស់អ្នកឱ្យគ្រួសារ នោះ ក្នុងពេលដែលពាក្យសុំជំនួយអត្ថប្រយោជន៍ SSI របស់អ្នកកំពុងតែដំណើរការ បរិមាណអត្ថប្រយោជន៍ដែលត្រូវផ្តល់ឱ្យអ្នកគិតចាប់ពីពេលដែលអ្នកបានដាក់ ពាក្យសុំ និងពេលដែលចាប់ផ្តើមទទួលបានជំនួយ SSI អាចត្រូវកាត់បន្ថយ ។

- កិច្ចព្រមព្រៀងកម្ចីដែលមានការធានាសង្គ្រោះ ថ្លៃអាហារ និងទីជម្រកដែលអ្នកទទួលបាន ក្រោមកិច្ចព្រមព្រៀងកម្ចីដែលមានការធានាសងដែលមានសុពលភាព មិនអាចយកមកគិតជាជំនួយISM ឡើយ។ ជំនួយសេវាទទួលបានប្រាក់ពីនរណាម្នាក់សម្រាប់ទិញអាហារនិង/ឬបង់ថ្លៃជម្រក គឺពួកគេឲ្យអ្នកខ្ចីជាតម្លៃអាហារ និង/ឬទីជម្រក។ ដើម្បីឲ្យមានសុពលភាព កិច្ចព្រមព្រៀងរវាងអ្នកនិងអ្នកឲ្យខ្ចី ត្រូវតែធ្វើឡើងឲ្យបានមុនពេលអ្នកទទួលបានជាតម្លៃអាហារ និងទីជម្រកនោះ។ កិច្ចព្រមព្រៀងកម្ចីនេះត្រូវតែជាកិច្ចព្រមព្រៀងមួយដែលមិនមានលក្ខណ៍អ្វីទាំងអស់។ ត្រង់នេះ មានន័យថា អ្នកនៅតែជំពាក់ម្ចាស់បំណុលនូវទឹកប្រាក់ស្មើនឹងតម្លៃអាហារ និង/ឬថ្លៃជម្រកលើទីជម្រក បើទោះបីជាអ្នកមិនមានសិទ្ធិទទួលបានជំនួយ SSI ឬមិនទទួលបានការកើនឡើងជំនួយ SSI របស់អ្នក ក៏ដោយ។ ខ្លឹមសារក្នុងកិច្ចព្រមព្រៀង ត្រូវបញ្ជាក់ថា អ្នកនឹងបង់សងវិញនូវកម្ចីនេះ ហើយមានរៀបជាផែនការសងថ្លៃកម្ចីនេះវិញ។ អ្នកត្រូវមានលទ្ធភាពសងប្រាក់កម្ចីនេះវិញ ដោយប្រើធនធាន ឬប្រាក់ចំណូលរបស់អ្នក ហើយមិនត្រូវសំអាងលើភាពមានសិទ្ធិទទួលបានជំនួយ SSI ឬការទទួលបានជំនួយ SSI ច្រើនជាងមុន សម្រាប់យកមកសងកម្ចីនេះឡើយ។ ឧទាហរណ៍ អ្នកត្រូវសងប្រាក់កម្ចីនេះចំនួន \$5 ក្នុងមួយខែ ដែលទទួលបានពីលក់អេតចាយធ្វើការ ឬមរតករបស់អ្នក។
- បើសិនជាចំណែកការចំណាយប្រចាំខែរបស់អ្នកមានចំនួន \$750 ហើយអ្នកបង់ចំណាយ \$550 ចំពោះចំណែករបស់អ្នកហើយបង់ប្រាក់ឲ្យនរណាម្នាក់ក្នុងគ្រួសារនេះ ចំនួន \$200 ចំពោះការចំណាយលើរថយន្ត។
- មូលហេតុសេដ្ឋកិច្ច សម្រាប់ការជួលបន្ទប់ ក្នុងអគ្រាមួយដែលទាបជាងប្រក្រតី។ ចំពោះរូបមន្ត PMV បង្ហាញថា តម្លៃនៃការជួលបន្ទប់នេះ ទាបជាងប្រក្រតីដោយសារមូលហេតុមួយចំនួន។ ឧទាហរណ៍ ៖ អ្នកត្រូវប្រើបន្ទប់ទឹករួមគ្នា ឬក៏មួយចំណែកនៃបន្ទប់ដែលអ្នកជួល ត្រូវប្រើជាឃ្នាំងដាក់ឥដ្ឋ របស់សមាជិកផ្សេងក្នុងគ្រួសារនេះ។ សូមស្វែងរកអត្រាតម្លៃបន្ទប់ជួលក្នុងតំបន់របស់អ្នកដែលចុះផ្សាយតាមសារព័ត៌មានមូលដ្ឋាន ឬចុះផ្សាយតាមអនឡាញ។

តើគណនី ABLE អាចជួយខ្ញុំបង់ចំណាយថ្លៃអាហារ និងទីជម្រកបានដែរឬទេ?

គឺអាចយកមកចំណាយបាន។ គណនី ABLE គឺជាជម្រើសនៃគណនីសន្សំថ្មីមួយ បើអ្នកក្លាយជាជនមានពិការភាពជាប់ខ្លួនមុនឈានចូលអាយុ 26 ឆ្នាំ។ គណនី ABLE អនុញ្ញាតឲ្យអ្នកសន្សំប្រាក់ ក្នុងគណនីចំណេញអត្ថប្រយោជន៍ពន្ធលើប្រាក់ចំណូល ដែលមិនមានផលប៉ះពាល់ដល់លទ្ធភាពរបស់អ្នកក្នុងការទទួលបាន ឬរក្សាជំនួយ SSI របស់អ្នក។ អ្នកអាចប្រើប្រាក់សន្សំពីគណនី ABLE របស់អ្នក សម្រាប់ចេញការចំណាយថ្លៃអាហារ និង/ឬទីជម្រក។

តើថ្លៃអាហារ ឬទីជម្រកដែលបង់ដោយប្រាក់ដកចេញពីគណនី ABLE អាចចាត់ទុកថាជាជំនួយISM ដែរឬទេ?

ទេ ។ អ្នកអាចដកប្រាក់ពីគណនី ABLE សម្រាប់ចេញថ្លៃអាហារ ឬទិញទំនិញ ហើយ ការចំណាយបែបនេះ មិនចាត់ជាជំនួយISM ឡើយ បើអ្នកបង់ការចំណាយចំពោះ ចំណែករបស់អ្នកសម្រាប់ការចំណាយរបស់គ្រួសារទាំងមូល។ ឧទាហរណ៍ ៖

- បើសិនជាមាននរណាម្នាក់ចេញការចំណាយជួលផ្ទះចំនួន \$1,000 ក្នុងមួយខែ ដោយបង់ប្រាក់ផ្ទាល់ទៅឲ្យម្ចាស់ផ្ទះជួលរបស់អ្នក ការចំណាយនេះ ត្រូវចាត់ទុកជាជំនួយISM ។ បរិមាណទឹកប្រាក់ក្នុងសែក SSI របស់អ្នក ត្រូវ បន្ថយមកចំនួន \$678.24 ក្នុងមួយខែ ក្នុងឆ្នាំ 2019 ។
- តែបើមាននរណាម្នាក់ដាក់ប្រាក់ចំនួន \$1,000 ក្នុងមួយខែ ចូលក្នុងគណនី ABLE របស់អ្នក ហើយអ្នកដកប្រាក់នេះពីគណនី ABLE របស់អ្នក សម្រាប់ចេញ ថ្លៃជួលផ្ទះ វាមិនត្រូវបានរាប់ជាជំនួយISM ទេ។ សែកប្រាក់ជំនួយSSI របស់អ្នក នឹងមានចំនួន \$931.72 ក្នុងមួយខែ ក្នុងឆ្នាំ 2019 ។
- **សេចក្តីសំខាន់ ៖** បើអ្នកដកប្រាក់ពីគណនី ABLE របស់អ្នក សម្រាប់បង់ថ្លៃផ្ទះ អ្នកត្រូវប្រគល់ប្រាក់នេះទៅឲ្យគ្រួសារអ្នក ឬម្ចាស់ផ្ទះជួលនៅចុងខែដដែល ។ ដរាបណា អ្នកមិនទុកប្រាក់សម្រាប់ជួលផ្ទះដែលអ្នកបានដកពីគណនីក្នុងខែ មួយរហូតដល់ខែបន្ទាប់ទេ ទឹកប្រាក់នេះ នឹងមិនប៉ះពាល់ចំពោះ អត្ថប្រយោជន៍ SSI របស់អ្នកឡើយ ។

ថ្លៃអាហារ និងទិញទំនិញ ដែលបង់ដោយប្រើប្រាក់សន្សំក្នុងគណនី ABLE គឺមិនមែន ជាជំនួយISM ឡើយ ដោយសារថា ថវិកានៅក្នុងគណនី ABLE របស់អ្នក គឺជាប្រាក់ របស់អ្នក ។ អ្នកផ្សេងអាចដាក់ប្រាក់ចូលក្នុងគណនី ABLE របស់អ្នក ។ ប្រាក់នោះ ត្រូវចាត់ទុកជាវិភាគទានចូលក្នុងគណនី ABLE របស់អ្នក គឺមិនមែនជាវិភាគទានលើ ថ្លៃអាហារ និងទិញទំនិញរបស់អ្នកឡើយ ។

សម្រាប់ព័ត៌មានបន្ថែមអំពីគណនី ABLE សូមចូលមើលក្នុងវិបសែត CalABLE តាម អាសយដ្ឋាន ៖ <https://calable.ca.gov/>

តើខ្ញុំត្រូវធ្វើដូចម្តេច បើសិនរដ្ឋបាល SSA កំណត់ឃើញថា ខ្ញុំបានទទួលប្រាក់ជំនួយ លើសកំណត់ ដោយសារតែជំនួយISM?

អ្នកអាចប្តឹងឧទ្ធរណ៍ ឬស្នើសុំឲ្យរដ្ឋបាល SSA លើកលែងករណីបើកប្រាក់ឲ្យអ្នកលើសចំនួន កំណត់ ។ បើការប្តឹងឧទ្ធរណ៍របស់អ្នកមិនបានសម្រេចទេ គឺរដ្ឋបាល SSA នឹង កាត់ប្រាក់ពីសែកនៃជំនួយ SSI ប្រចាំខែរបស់អ្នក សម្រាប់ជាការសងត្រឡប់វិញនូវ ប្រាក់ដែលអ្នកទទួលបានលើសចំនួនកំណត់។ ទឹកប្រាក់ច្រើនបំផុតដែលរដ្ឋបាល SSA អាចដកពីសែករបស់អ្នកគឺចំនួន 10% នៃទឹកប្រាក់ដែលអ្នកបានទទួលពី រដ្ឋាភិបាលសហព័ន្ធ (\$93.17 ក្នុងឆ្នាំ 2019) ។ តែបើអ្នកមិនមានលទ្ធភាព ចេញការ ចំណាយចំពោះតម្រូវការជាមូលដ្ឋានរបស់អ្នកទេ អ្នកអាចស្នើសុំឲ្យរដ្ឋបាល SSA កាត់ ចំនួនតិចជាងនេះ ក្នុងមួយខែ ។

សម្រាប់ព័ត៌មានបន្ថែមអំពី ការបើកប្រាក់លើសចំនួនកំណត់ សូមអានខ្លឹមសារក្នុងឯក សារបោះពុម្ពផ្សាយរបស់យើងខ្ញុំ ស្តីអំពី ប្រាក់ជំនួយ SSI លើសចំនួនកំណត់ (SSI

Overpayments) ដែលមាននៅឯ ៖

<https://www.disabilityrightsca.org/publications/ssi-overpayments>

តើខ្ញុំអាចរកឯកសារច្បាប់ និងព័ត៌មានស្តីអំពីជំនួយISM បាននៅទីណា?

ព័ត៌មានអំពី បទបញ្ញត្តិសហព័ន្ធស្តីអំពីជំនួយជាសម្ភារៈឬសេវាកម្ម និងការថែទាំនានា (Federal Regulations on In-Kind Support and Maintenance) មាននៅឯ ៖ ក្រម 20 នៃបទបញ្ញត្តិសហព័ន្ធ ផ្នែកទី 416.1130-.1157 ។

ប្រព័ន្ធសៀវភៅណែនាំប្រតិបត្តិការកម្មវិធី (POMS, Program Operations Manual System) គឺជាការណែនាំដែលនិយោជិករបស់ រដ្ឋបាលរបបសន្តិសុខសង្គម (Social Security Administration) យកមកប្រើ សម្រាប់អនុវត្តបទបញ្ញត្តិច្បាប់ និងលក្ខន្តិកៈនានា ។ ឯកសារ POMS ដែលពាក់ព័ន្ធនឹង ជំនួយជាសម្ភារៈឬសេវាកម្មនិងការថែទាំនានា (In-Kind Support and Maintenance) មាននៅឯ ៖ SI 00835.000-.901

យើងខ្ញុំចង់ស្តាប់យោបល់អ្នក! សូមជួយបំពេញសំណួរសម្រង់មតិខាងក្រោម ស្តីអំពីការបោះពុម្ពផ្សាយរបស់យើងខ្ញុំ ហើយប្រាប់ឲ្យយើងខ្ញុំបានដឹងពីគុណភាពការងាររបស់យើងខ្ញុំ! [\[ចូលរួមការស្ទង់មតិ\]](#)

សម្រាប់ជំនួយផ្លូវច្បាប់ សូមហៅមកលេខ 800-776-5746 ឬបំពេញ [បែបបទស្នើសុំជំនួយ](#) ។ សម្រាប់គោលបំណងផ្សេងៗទៀតទាំងអស់ សូមហៅទូរស័ព្ទមកលេខ 916-504-5800 (កាលីហ្វ័រនីញ៉ូខាងជើង) 213-213-8000 (កាលីហ្វ័រនីញ៉ូខាងត្បូង) ។

Disability Rights California បានទទួលថវិកាឧបត្ថម្ភពីប្រភពផ្តល់ជំនួយមួយចំនួន ។ សម្រាប់បញ្ជីលម្អិតនៃអ្នកផ្តល់ជំនួយ សូមទស្សនាគេហទំព័រ

<http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html> ។